

**ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ**

**របាយការណ៍ប្រចាំឆ្នាំ**

201...

អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១... ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១...

**សហគមន៍កសិកម្ម**

# មាតិកា

<b>1. សកម្មភាពសំខាន់ៗរបស់សហគមន៍កសិកម្ម</b> .....	1
<b>2. ការងាររដ្ឋបាល</b> .....	2
2.1 ការប្រជុំ .....	2
<b>3. រចនាសម្ព័ន្ធគ្រប់គ្រងរបស់សហគមន៍កសិកម្ម</b> .....	4
3.1 ព័ត៌មានសមាជិកសហគមន៍កសិកម្ម .....	4
3.2 ព័ត៌មានថ្នាក់ដឹកនាំ (ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ) .....	4
3.3 បុគ្គលិកជួលពីខាងក្រៅ .....	4
3.4 ព័ត៌មានភាគហ៊ុន .....	4
<b>4. មុខរបរ ឬ មុខជំនួញរបស់សហគមន៍កសិកម្ម</b> .....	5
4.1 មុខរបរឥណទាន .....	5
4.2 មុខរបរផ្គត់ផ្គង់.....	6
4.3 មុខរបរទីផ្សារ .....	8
4.4 មុខរបរផ្តល់សេវាកម្ម .....	9
4.5 មុខរបរផ្សេងៗ .....	9
<b>5. សកម្មភាពអប់រំរបស់សហគមន៍កសិកម្ម</b> .....	10
5.1 ក្រុមប្រឹក្សាភិបាល.....	10
5.2 គណៈកម្មាធិការត្រួតពិនិត្យ .....	10
5.3 សមាជិកសហគមន៍កសិកម្ម .....	10
<b>6. ទ្រព្យសម្បត្តិរបស់សហគមន៍កសិកម្ម</b> .....	11
6.1 ទ្រព្យសម្បត្តិ .....	11
<b>7. តារាងតុល្យការ</b> .....	12
<b>8. របាយការណ៍លទ្ធផល ( ចំណេញ/ខាត )</b> .....	14
<b>9. ការបែងចែកប្រាក់ចំណេញ</b> .....	16
<b>10. របាយការណ៍គណៈកម្មាធិការត្រួតពិនិត្យ</b> .....	17
<b>11. កំណត់ហេតុប្រជុំសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម</b> .....	18



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សហគមន៍កសិកម្ម**.....

**របាយការណ៍ប្រចាំឆ្នាំ201...**

**1. សកម្មភាពសំខាន់ៗរបស់សហគមន៍កសិកម្ម**

សហគមន៍កសិកម្ម.....បានបង្កើតនៅថ្ងៃទី.....ខែ.....ឆ្នាំ.....ដែលមានអស័យ  
ដ្ឋានស្ថិតនៅភូមិ “.....” ឃុំ “.....” ស្រុក “.....” ខេត្ត “.....” ។

របាយការណ៍ប្រចាំឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការគ្រប់គ្រងនិងការប្រកបមុខរបររយៈពេលពេញមួយឆ្នាំរបស់  
សហគមន៍ កសិកម្មដោយគិតចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ201... ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ201...។ នៅចុងឆ្នាំ201...នេះ  
សហគមន៍កសិកម្ម.....មានសមាជិកសរុបចំនួន.....នាក់ ដែលក្នុងនោះមាននារី  
ចំនួន.....នាក់មានភាគហ៊ុនសរុបចំនួន.....ហ៊ុន។ សហគមន៍កសិកម្ម.....មានមុខរបរ  
ទាំងអស់ចំនួន...គឺ៖

- (ក) មុខរបរឥណទាន (ប្រាក់បញ្ញើសន្សំ ប្រាក់ផ្ញើធនាគារ ប្រាក់ឱ្យគេខ្ចី ជាដើម)បានរកប្រាក់ចំណូល  
សរុបពីការប្រាក់ចំនួន ..... រៀលនៅក្នុងឆ្នាំ201... ។
- (ខ) មុខរបរផ្គត់ផ្គង់ (ទិញពីខាងក្រៅយកមកលក់ជូន សមាជិកសហគមន៍កសិកម្ម ដូចជាផ្គត់ផ្គង់ដី  
កសិកម្មជាដើម)បានរកប្រាក់ចំណូលដុលសរុប(មិនទាន់ដកថ្លៃដើម)ចំនួន .....  
រៀលនៅក្នុងឆ្នាំ201...។
- (គ) មុខរបរទីផ្សារ (ប្រមូលផលិតផលកសិកម្មដូចជាស្រូវ អង្ករ ពីសមាជិកយកទៅលក់នៅទីផ្សារ) បាន  
រកប្រាក់ចំណូលដុលសរុប(មិនទាន់ដកថ្លៃដើម)ចំនួន ..... រៀលនៅក្នុងឆ្នាំ201... ។
- (ឃ) មុខរបរផ្តល់សេវាកម្ម (ដូចជាសេវាកម្មជួលត្រាក់ទ័រជាដើម) បានរកប្រាក់ចំណូលដុលសរុប (មិន  
ទាន់ដកថ្លៃដើម)ចំនួន ..... រៀលនៅក្នុងឆ្នាំ201... ។
- (ង) មុខរបរផ្សេងៗ បានរកប្រាក់ចំណូលដុលសរុប(មិនទាន់ដកថ្លៃដើម)ចំនួន .....  
រៀលនៅក្នុងឆ្នាំ201... ។

សហគមន៍កសិកម្មបានរកប្រាក់ចំណូលដុលសរុប(មិនទាន់ដកថ្លៃដើម)ប្រចាំឆ្នាំចំនួន .....  
រៀល ពីមុខរបរខាងលើ។

## 2. ការងាររដ្ឋបាល

### 2.1 ការប្រជុំ

#### 2.1.1 ប្រជុំមហាសន្និបាតប្រចាំឆ្នាំ

ប្រជុំមហាសន្និបាត ប្រចាំឆ្នាំ	ថ្ងៃទី..... ខែ..... ឆ្នាំ201...		
	របៀបវារៈសំខាន់ៗ	ចំនួនសមាជិក សហគមន៍កសិកម្មចូលរួម សរុប ( នាក់ )	ចំនួនសមាជិក សហគមន៍កសិកម្មសរុប ( នាក់ )
	1.		
	2.		
	3.		
	4.		
	...		

#### 2.1.2 ប្រជុំមហាសន្និបាតវិសាមញ្ញ

	ប្រជុំមហាសន្និបាតវិសាមញ្ញ		
	របៀបវារៈសំខាន់ៗ	ចំនួនសមាជិក សហគមន៍កសិកម្មចូល រួមសរុប ( នាក់ )	ចំនួនសមាជិក សហគមន៍កសិកម្មសរុប ( នាក់ )
លើកទី1 ថ្ងៃទី..... ខែ..... ឆ្នាំ201...	1.		
	2.		
	3.		
	4.		
លើកទី2 ថ្ងៃទី..... ខែ..... ឆ្នាំ201...	1.		
	2.		
	3.		
	4.		

**2.1.3 ប្រជុំក្រុមប្រឹក្សាភិបាល**

ប្រជុំ	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)
	ចំនួនប្រជុំសរុប (ដង)	ចំនួនប្រជុំសរុប (ដង)
ក្រុមប្រឹក្សាភិបាល		

**2.1.4 ប្រជុំគណៈកម្មាធិការត្រួតពិនិត្យ**

ប្រជុំ	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)
	ចំនួនប្រជុំសរុប (ដង)	ចំនួនប្រជុំសរុប (ដង)
គណៈកម្មាធិការត្រួតពិនិត្យ		

### 3. របាយការណ៍សង្ខេបសហគមន៍កសិកម្ម

#### 3.1 ព័ត៌មានសមាជិកសហគមន៍កសិកម្ម

បរិយាយ	ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		% ប្រែប្រួល សរុប
	ចំនួនសរុប (នាក់)	ស្រី	ចំនួនសរុប (នាក់)	ស្រី	
សមាជិកសហគមន៍កសិកម្ម					%

#### 3.2 ព័ត៌មានថ្នាក់ដឹកនាំ (ក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យ)

បរិយាយ	ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		% ប្រែប្រួល សរុប
	ចំនួនសរុប (នាក់)	ស្រី	ចំនួនសរុប (នាក់)	ស្រី	
ក្រុមប្រឹក្សាភិបាល					%
គណៈកម្មាធិការត្រួតពិនិត្យ					%

#### 3.3 បុគ្គលិកជួលពីខាងក្រៅ

បរិយាយ	ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...		% ប្រែប្រួល សរុប
	ចំនួនសរុប	ស្រី	ចំនួនសរុប	ស្រី	
នាយកគ្រប់គ្រង					%
បុគ្គលិកជាប់កិច្ចសន្យា					%

#### 3.4 ព័ត៌មានភាគហ៊ុន

បរិយាយ	ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...	ឆ្នាំ 201... ត្រីមាស 31-ធ្នូ 201...	% ប្រែប្រួល
ចំនួនភាគហ៊ុនសរុប (ហ៊ុន)			%
តម្លៃក្នុងភាគហ៊ុន (រៀល)			%
តម្លៃភាគហ៊ុនសរុប (រៀល)			%

#### 4. មុខរបរ ឬ មុខជំនួញរបស់សហគមន៍កសិកម្ម

##### 4.1 មុខរបរ/តំណទាន

##### 4.1.1 ប្រាក់បញ្ញើសន្សំ

ក. ប្រាក់បញ្ញើសន្សំរបស់សមាជិកនិងអ្នកមិនមែនសមាជិកសហគមន៍កសិកម្ម

បរិយាយ	ចំនួនទឹកប្រាក់ (រៀល)		% ប្រែប្រួល
	ឆ្នាំ 201... ត្រឹមថ្ងៃទី 31-ធ្នូ 201... (រៀល)	ឆ្នាំ 201... ត្រឹមថ្ងៃទី 31-ធ្នូ 201... (រៀល)	
-ប្រាក់បញ្ញើសន្សំរបស់សមាជិកសហគមន៍ កសិកម្ម (1)	.....	.....	..... %
-ប្រាក់បញ្ញើសន្សំរបស់អ្នកមិនមែនសមាជិក សហគមន៍កសិកម្ម (2)	.....	.....	..... %
សរុបប្រាក់បញ្ញើសន្សំរបស់សមាជិក និងអ្នកមិន មែនសមាជិកសហគមន៍កសិកម្ម (1)+(2)	.....	.....	..... %

ខ. ប្រាក់បញ្ញើសន្សំធម្មតា និងប្រាក់បញ្ញើសន្សំមានកាលកំណត់

បរិយាយ	ចំនួនទឹកប្រាក់ (រៀល)		% ប្រែប្រួល
	ឆ្នាំ 201... ត្រឹមថ្ងៃទី 31-ធ្នូ 201... (រៀល)	ឆ្នាំ 201... ត្រឹមថ្ងៃទី 31-ធ្នូ 201... (រៀល)	
ប្រាក់បញ្ញើសន្សំធម្មតា (1)	.....	.....	..... %
ប្រាក់បញ្ញើសន្សំមានកាលកំណត់ (2)	.....	.....	..... %
សរុបប្រាក់បញ្ញើសន្សំធម្មតានិងប្រាក់បញ្ញើសន្សំ មានកាលកំណត់ (1)+(2)	.....	.....	..... %

**4.1.2 ប្រាក់ធ្វើធនាគារ**

បរិយាយ	ចំនួនទឹកប្រាក់ (រៀល)		% ប្រែប្រួល
	ឆ្នាំ 201... ត្រីមថ្ងៃទី 31-ធ្នូ 201...	ឆ្នាំ 201... ត្រីមថ្ងៃទី 31-ធ្នូ 201...	
-ប្រាក់ធ្វើធនាគារ			%

**4.1.3 ប្រាក់ឱ្យគេខ្ចី (ធ្វើឥណទាន)**

បរិយាយ	ចំនួនទឹកប្រាក់ (រៀល)		% ប្រែប្រួល
	ឆ្នាំ 201... ត្រីមថ្ងៃទី 31-ធ្នូ 201...	ឆ្នាំ 201... ត្រីមថ្ងៃទី 31-ធ្នូ 201...	
-ប្រាក់ឱ្យសមាជិកសហគមន៍កសិកម្មខ្ចី			%
-ប្រាក់ឱ្យអ្នកមិនមែនសមាជិកសហគមន៍ កសិកម្មខ្ចី			%
<b>ប្រាក់ឱ្យគេខ្ចីសរុប</b>			%

**4.2 មុខរបរផ្គត់ផ្គង់**

**4.2.1 មុខរបរផ្គត់ផ្គង់ជីកសិកម្មដល់សមាជិក**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់ 31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់ 31-ធ្នូ 201...)		
ចំណូលសរុបពី លក់ជីកសិកម្ម	តោន	រៀល	តោន	រៀល	%  

**4.2.2 មុខរបរផ្គត់ផ្គង់ចំណីសត្វដល់សមាជិក**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់ 31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់ 31-ធ្នូ 201...)		
ចំណូលសរុបពី លក់ចំណីសត្វ	តោន	រៀល	តោន	រៀល	%  

**4.2.3 មុខរបរផ្គត់ផ្គង់ថ្នាក់សិក្សាដល់សមាជិក**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ ថ្នាក់សិក្សា	លីត្រ	រៀល	លីត្រ	រៀល	%

**4.2.4 មុខរបរផ្គត់ផ្គង់ពូជស្រូវដល់សមាជិក**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ ពូជស្រូវ	តោន	រៀល	តោន	រៀល	%

**4.2.5 មុខរបរផ្គត់ផ្គង់ទងដំឡូងឈ្នាដល់សមាជិក**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ ទងដំឡូងឈ្នា	ទង	រៀល	ទង	រៀល	%

**4.2.6 មុខរបរផ្គត់ផ្គង់ផ្សេងៗ**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពី មុខរបរផ្គត់ផ្គង់ផ្សេងៗ	ឯកតា	រៀល	ឯកតា	រៀល	%

### 4.3 មុខរបរទីផ្សារ

#### 4.3.1 មុខរបរលក់ ស្រូវ

បរិយាយ	ចំនួន				%
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ស្រូវ	តោន	រៀល	តោន	រៀល	
					%

#### 4.3.2 មុខរបរ លក់អង្ករ

បរិយាយ	ចំនួន				%
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពី លក់អង្ករ	តោន	រៀល	តោន	រៀល	
					%

#### 4.3.3 មុខរបរ លក់បន្លែ៖ .....

បរិយាយ	ចំនួន				%
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ .....	តោន	រៀល	តោន	រៀល	
					%

#### 4.3.4 មុខរបរលក់ សត្វ៖ .....

បរិយាយ	ចំនួន				%
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ .....	គីឡូក្រាម	រៀល	គីឡូក្រាម	រៀល	
					%

**4.3.5 មុខរបរលក់ ផលិតផលដំណាំចំការ៖ .....**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ .....	តោន	រៀល	តោន	រៀល	%

**4.3.6 មុខរបរលក់ ផលិតផលផ្សេងៗ៖ .....**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ .....	ឯកតា	រៀល	ឯកតា	រៀល	%

**4.3.7 មុខរបរទីផ្សារផ្សេងៗ៖ .....**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីលក់ .....	ឯកតា	រៀល	ឯកតា	រៀល	%

**4.4 មុខរបរផ្តល់សេវាកម្ម**

បរិយាយ	ចំនួន				% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)		
ចំណូលសរុបពីការផ្តល់ សេវាកម្ម					%

**4.5 មុខរបរផ្សេងៗ៖ .....**

បរិយាយ	គិតជាទឹកប្រាក់(រៀល)		% ប្រែប្រួល (រៀល)
	ឆ្នាំ 201...គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)	ឆ្នាំ 201... គិតពីថ្ងៃទី (1-មករា-201... ដល់31-ធ្នូ 201...)	
ចំណូលសរុបពីមុខរបរ ផ្សេងៗ			%

## 5. សកម្មភាពអប់រំរបស់សហគមន៍កសិកម្ម

### 5.1 ក្រុមប្រឹក្សាភិបាល

ប្រធានបទ	ចំនួនក្រុមប្រឹក្សាភិបាលបានចូលរួម (នាក់)	វគ្គបណ្តុះបណ្តាល/ទស្សនកិច្ច	
		ក្នុងប្រទេស	ក្រៅប្រទេស

### 5.2 គណៈកម្មាធិការត្រួតពិនិត្យ

ប្រធានបទ	ចំនួនគណៈកម្មាធិការត្រួតពិនិត្យបានចូលរួម (នាក់)	វគ្គបណ្តុះបណ្តាល/ទស្សនកិច្ច	
		ក្នុងប្រទេស	ក្រៅប្រទេស

### 5.3 សមាជិកសហគមន៍កសិកម្ម

ប្រធានបទ	ចំនួនសមាជិកបានចូលរួម (នាក់)	វគ្គបណ្តុះបណ្តាល/ទស្សនកិច្ច	
		ក្នុងប្រទេស	ក្រៅប្រទេស

## 6. ទ្រព្យសម្បត្តិសហគមន៍កសិកម្ម

### 6.1 ទ្រព្យសម្បត្តិ

បរិយាយ	ថ្លៃដើម(អរូប)	កំណត់សម្គាល់
1.ដី	.....	.....
2. អាគារការិយាល័យ	.....	.....
3. ឧបករណ៍ការិយាល័យ	.....	.....
4.ឧបករណ៍កសិកម្ម	.....	.....
4.1 ត្រាក់ទ័រ	.....	.....
4.2 ម៉ាស៊ីនបូមទឹក	.....	.....
5. ទ្រព្យសម្បត្តិផ្សេងៗ	.....	.....

## 7. តារាងតុល្យការ

ទ្រព្យសកម្ម = បំណុល + ទុន

ត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ201...

ទ្រព្យសកម្ម	201...
<b>1. ទ្រព្យសកម្មចល័ត</b>	
បេឡាសាច់ប្រាក់	.....
ប្រាក់ធ្វើធនាគារ	.....
ប្រាក់ឱ្យគេខ្ចី	.....
ប្រាក់គេជំពាក់ត្រូវទារ ( ជួលសេវាកម្ម )	.....
ស្តុកទំនិញសម្រាប់លក់	.....
ប្រាក់គេជំពាក់ថ្លៃទំនិញ	.....
ការប្រាក់នៃប្រាក់ឱ្យខ្ចីត្រូវទារ	.....
ប្រាក់កក់ថ្លៃទំនិញ	.....
ទ្រព្យសកម្មចល័តផ្សេងៗ	.....
<b>សរុបទ្រព្យសកម្មចល័ត ( 1 )</b>	.....
<b>2. ទ្រព្យសកម្មអចល័ត</b>	
ដី	.....
អាគារការិយាល័យ	.....
ឧបករណ៍ការិយាល័យ	.....
ឧបករណ៍កសិកម្ម	.....
ត្រាក់ទ័រ	.....
ម៉ាស៊ីនបូមទឹក	.....
ទ្រព្យសកម្មអចល័តផ្សេងៗ	.....
<b>សរុបទ្រព្យសកម្មអចល័តមូលលេខរំលោះ</b>	.....
រំលោះទ្រព្យសកម្មអចល័ត	.....
<b>សរុបទ្រព្យសកម្មអចល័ត ( 2 )</b>	.....
<b>សរុបទ្រព្យសកម្ម ( 1 )+( 2 )</b>	.....

បំណុលនិងទុន	201...
<b>1. បំណុល</b>	
ប្រាក់ខ្ចីពីខាងក្រៅ	.....
ប្រាក់បញ្ញើសន្សំធម្មតា	.....
ប្រាក់បញ្ញើសន្សំមានកាលកំណត់	.....
ប្រាក់ជំពាក់ទំនិញគេ	.....
ការប្រាក់ត្រូវបង់	.....
ប្រាក់គេកក់ថ្លៃទំនិញ	.....
បំណុលផ្សេងៗ	.....
<b>សរុបបំណុល(1)</b>	.....
<b>2. ទុន</b>	
ប្រាក់ភាគហ៊ុន	.....
ប្រាក់សមាជិកភាព	.....
មូលនិធិបម្រុង	.....
មូលនិធិបណ្តុះបណ្តាល	.....
មូលនិធិស្ម័គ្រចិត្តសម្រាប់អភិវឌ្ឍន៍សហគមន៍កសិកម្ម	.....
ប្រាក់ចំណេញរក្សាទុក	.....
ប្រាក់អំណោយបង្កើនទុនពីរដ្ឋ	.....
ប្រាក់អំណោយបង្កើនទុនពីអ្នកផ្តល់ជំនួយ	.....
ប្រាក់អំណោយបង្កើនទុនពីសប្បុរសជន	.....
ទុនផ្សេងៗ	.....
<b>សរុបទុន(2)</b>	.....
<b>សរុបបំណុល និងទុន(1)+(2)</b>	.....

**8. របាយការណ៍លទ្ធផល (ចំណេញ/ខាត)**

(ចំណេញ/ខាត = ចំណូលសរុប - ចំណាយសរុប)

ត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 201...

បរិយាយ	ចំនួនប្រាក់ ចំណូល ឬ ចំណាយ	ចំនួនប្រាក់ចំណេញ
<b>1. ចំណេញសរុបពីមុខរបរ (1)</b>		.....
<b>1.1 មុខរបរឥណទាន</b>		
<b>សរុបចំណូលពីមុខរបរឥណទាន (ក)</b>	.....	
-ការប្រាក់នៃប្រាក់ធ្វើធនាគារ	.....	
-ការប្រាក់នៃប្រាក់ឱ្យគេខ្ចី	.....	
-ចំណូលផ្សេងៗ	.....	
<b>សរុបចំណាយលើមុខរបរឥណទាន (ខ)</b>	.....	
-ចំណាយលើមុខរបរឥណទាន	.....	
-ចំណាយលើការប្រាក់បញ្ញើសន្សំ	.....	
-ចំណាយលើការប្រាក់នៃប្រាក់កម្ចី	.....	
-ចំណាយផ្សេងៗ	.....	
<b>ចំណេញសរុបពីមុខរបរឥណទាន (ក)-(ខ)</b>		.....
<b>1.2 មុខរបរផ្គត់ផ្គង់</b>		
ចំណូលពីមុខរបរផ្គត់ផ្គង់ (គ)	.....	
ចំណាយលើមុខរបរផ្គត់ផ្គង់ (ឃ)	.....	
<b>ចំណេញពីមុខរបរផ្គត់ផ្គង់ (គ)-(ឃ)</b>		.....
<b>1.3 មុខរបរទីផ្សារ</b>		
ចំណូលពីមុខរបរទីផ្សារ (ង)	.....	
ចំណាយលើមុខរបរទីផ្សារ (ច)	.....	
<b>ចំណេញពីអាជីវកម្មទីផ្សារ (ង)-(ច)</b>		.....
<b>1.4 មុខរបរផ្តល់សេវាកម្ម</b>		
ចំណូលពីមុខរបរផ្តល់សេវាកម្ម (ឆ)	.....	
ចំណាយលើមុខរបរផ្តល់សេវាកម្ម (ជ)	.....	
<b>ចំណេញពីមុខរបរផ្តល់សេវាកម្ម (ឆ)-(ជ)</b>		.....
<b>1.5 មុខរបរផ្សេងៗ</b>		
ចំណូលពីមុខរបរផ្សេងៗ (ឈ)	.....	
ចំណាយលើមុខរបរផ្សេងៗ (ញ)	.....	

ចំណេញពីមុខរបរផ្សេងៗ (ឈ)-(ញ)		.....
-----------------------------	--	-------

2. ចំណាយរដ្ឋបាលអាជីវកម្ម(2)	.....	
ចំណាយលើបុគ្គលិក	.....	
ចំណាយលើការធ្វើដំណើរ	.....	
ចំណាយលើការជួលអគារ	.....	
ចំណាយលើរំលោះអចលនទ្រព្យ	.....	
ចំណាយផ្សេងៗ	.....	
ចំណេញសុទ្ធពីមុខរបរ A = (1)-(2)		.....
3. ចំណេញក្រៅពីមុខរបរ(3)		.....
4. ចំណាយក្រៅពីមុខរបរ(4)	.....	
5. ចំណេញពិសេស(5)		.....
6. កំហាតពិសេស(6)	.....	
ចំណេញមុនកាត់ពន្ធក្នុងគ្រា B = A+(3)-(4) +(5)-(6)		.....
7. ពន្ធលើប្រាក់ចំណេញ(7)	.....	
ចំណេញសុទ្ធក្នុងគ្រា C = B - (7)		.....
ចំណេញផ្ទេរពីឆ្នាំមុន(8)		.....
ប្រាក់ចំណេញមិនទាន់បែងចែក D = C + (8)		.....

## 9. ការបែងចែកប្រាក់ចំណេញ

បរិយាយ	ឆ្នាំ 201... ត្រឹមថ្ងៃទី 31-ធ្នូ 201...
ប្រាក់ចំណេញមិនទាន់បែងចែក (D)	
-មូលនិធិបំរុង (20%)	
-មូលនិធិបណ្តុះបណ្តាល(3%)	
-មូលនិធិស្ម័គ្រចិត្តសម្រាប់អភិវឌ្ឍន៍សហគមន៍កសិកម្ម	
-មូលនិធិលើកទឹកចិត្តសមាជិក	
-ប្រាក់ភាគលាភ (គួរតែកំណត់យ៉ាងច្រើនបំផុតត្រឹម15%នៃតម្លៃភាគហ៊ុនសរុប)	
-ប្រាក់លើកទឹកចិត្ត	
-ប្រាក់ចំណេញរក្សាទុក	
-មូលនិធិផ្សេងៗ	

**10. របាយការណ៍គណៈកម្មាធិការត្រួតពិនិត្យ**

**10.1 ករណីគ្មានកំហុស**

នេះជារបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យរបស់សហគមន៍កសិកម្ម.....។

នៅថ្ងៃទី..... ខែ.....ឆ្នាំ201... គណៈកម្មាធិការត្រួតពិនិត្យ បានត្រួតពិនិត្យ បញ្ជីគណនេយ្យ បញ្ជីសារពើភ័ណ្ឌ តារាងតុល្យការ របាយការណ៍លទ្ធផល( ចំណេញ/ខាត ) និងឯកសារសំខាន់ៗរបស់សហគមន៍កសិកម្ម ដោយគោរពតាមច្បាប់ស្តីពីសហគមន៍កសិកម្មក្នុង មាត្រា50 និងមាត្រា52ដែលតម្រូវឱ្យគណៈកម្មាធិការត្រួតពិនិត្យប្រើសិទ្ធិនិងកាតព្វកិច្ចត្រួតពិនិត្យបញ្ជីគណនេយ្យ របស់សហគមន៍កសិកម្ម ។

គណៈកម្មាធិការត្រួតពិនិត្យ បានរកឃើញថា គ្រប់ចំណុចក្នុងបញ្ជីគណនេយ្យ បញ្ជីសារពើភ័ណ្ឌ តារាងតុល្យការ របាយការណ៍លទ្ធផល( ចំណេញ/ខាត ) និងឯកសារសំខាន់ៗរបស់សហគមន៍កសិកម្មមានការរៀបចំ ត្រឹមត្រូវ។

**គណៈកម្មាធិការត្រួតពិនិត្យ  
ហត្ថលេខា**

.....

**ប្រធានគណៈកម្មាធិការត្រួតពិនិត្យ**

ឈ្មោះ៖.....

សហគមន៍កសិកម្ម.....

ថ្ងៃទី.....ខែ.....ឆ្នាំ201...

11. កំណត់ហេតុមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មដែលនឹងប្រព្រឹត្តទៅ  
នៅថ្ងៃទី... ខែ..... ឆ្នាំ201... ( ភ្ជាប់កំណត់ហេតុមហាសន្និបាត )

ធ្វើនៅថ្ងៃទី..... ខែ..... ឆ្នាំ201...

រៀបចំដោយ:

ឈ្មោះ:.....

តួនាទី:.....

ហត្ថលេខា:.....

បានឃើញនិងឯកភាព

ប្រធានសហគមន៍កសិកម្ម: ឈ្មោះ:.....

ហត្ថលេខា:.....

**កំណត់ហេតុមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្ម**.....

**1.សេចក្តីផ្តើម**

ថ្ងៃទី...ខែ.....ឆ្នាំ201... នៅវេលាម៉ោង.....នៅ..... បានរៀបចំមហាសន្និបាតប្រចាំមួយក្រោមការដឹកនាំរបស់លោក..... ដែលជាប្រធានសហគមន៍កសិកម្ម និងលោក..... ដែលជាអ្នកកត់កំណត់ហេតុមហាសន្និបាត។ អ្នកដែលចូលរួមមានចំនួន.....នាក់ (ជូនភ្ជាប់បញ្ជីវត្តមាន) ។

**2.របៀបវារៈ: និង លទ្ធផលនៃសេចក្តីសម្រេច**

1. របាយការណ៍មុខជំនួញរបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ201...
  - សេចក្តីសម្រេច:.....
2. របាយការណ៍ហិរញ្ញវត្ថុរបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ201...
  - សេចក្តីសម្រេច: .....
3. ការបែងចែកប្រាក់ចំណេញរបស់សហគមន៍កសិកម្មដល់សមាជិកសម្រាប់ឆ្នាំ201...
  - សេចក្តីសម្រេច:.....
4. ការអនុម័តសមាជិកថ្មីនិងសមាជិកសុំឈប់សម្រាប់ឆ្នាំ201...
  - សេចក្តីសម្រេច: .....
5. ការអនុម័តនូវផែនការមុខជំនួញសម្រាប់ឆ្នាំ201...
  - សេចក្តីសម្រេច: .....
6. ការកែប្រែលក្ខន្តិកៈ ការកែប្រែបទបញ្ជាផ្ទៃក្នុង
  - សេចក្តីសម្រេច:.....
7. បញ្ហាផ្សេងៗ: .....
- សេចក្តីសម្រេច: .....

ថ្ងៃទី.....ខែ.....ឆ្នាំ201...

អ្នកធ្វើកំណត់ហេតុ

ឈ្មោះ: .....

ហត្ថលេខា: .....

បានឃើញ និងឯកភាព

ប្រធានសហគមន៍កសិកម្ម: ឈ្មោះ: .....

ហត្ថលេខា: .....



ទម្រង់របាយការណ៍នេះរៀបចំដោយ៖

គម្រោងបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសដៅទៅលើការធ្វើជំនួញ (BPAC)

ឧបត្ថម្ភនិងបោះពុម្ពផ្សាយដោយ៖

ទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)